



សេចក្តីប្រកាសព័ត៌មាន

សម្ព័ន្ធហិរញ្ញវត្ថុយុត្តិធម៌កម្ពុជា ចេញផ្សាយការសិក្សាលើការអនុវត្តក្របខណ្ឌច្បាប់ និង បទដ្ឋានគតិយុត្តិទាក់ទងនឹងការអនុវត្តគោលនយោបាយហិរញ្ញប្បទានបែតង

ថ្មីៗនេះ សម្ព័ន្ធហិរញ្ញវត្ថុយុត្តិធម៌កម្ពុជា (Fair Finance Cambodia Coalition) បានចេញផ្សាយការសិក្សាលម្អិតស្តីពី គោលនយោបាយហិរញ្ញប្បទានបែតងនៅក្នុងប្រទេសកម្ពុជា ។ ការសិក្សានេះត្រូវបានធ្វើឡើង រួមជាមួយនឹងការបោះពុម្ពផ្សាយ “ចំណាត់ថ្នាក់អាស៊ានសម្រាប់ចីរភាពហិរញ្ញវត្ថុ” ដើម្បីផ្តល់អនុសាសន៍គោលនយោបាយសំខាន់ៗ និងលក្ខណវិនិច្ឆ័យដល់រាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា ដើម្បីវាយតម្លៃគុណភាពនៃសកម្មភាពហិរញ្ញប្បទាន និងសកម្មភាពបែតង និងការវិនិយោគសមស្រប ។

សម្ព័ន្ធហិរញ្ញវត្ថុយុត្តិធម៌កម្ពុជា គឺជាវេទិកាមួយ ក្រោមពាក្យស្លោក *គំនិតផ្តួចផ្តើមហិរញ្ញវត្ថុយុត្តិធម៌អាស៊ី* (Fair Finance Asia) ថ្នាក់តំបន់ ត្រូវបានអនុវត្តនៅក្នុងប្រទេសចំនួនប្រាំបី ដោយអង្គការសង្គមស៊ីវិល ដើម្បីលើកកម្ពស់ចីរភាពហិរញ្ញវត្ថុនៅក្នុងប្រទេស។ នៅប្រទេសកម្ពុជាគម្រោងនេះអនុវត្តដោយស្ថាប័នចំនួន៦គឺ អង្គការអុកស្វាម អង្គការអាក់សិនអេត អង្គការសីលការ អង្គការគណកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា វេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា និងអង្គការតម្លាភាពកម្ពុជា។

ការសិក្សានេះបានរកឃើញថា នៅមិនទាន់មានមូលដ្ឋានច្បាប់ ឬបទប្បញ្ញត្តិដែលកំណត់ទៅលើសមាហរណកម្មបញ្ចាបរិស្ថាន និងសង្គម និងការការពារធនធានធម្មជាតិទៅក្នុងគោលនយោបាយ និងការអនុវត្តរបស់វិស័យហិរញ្ញវត្ថុនៅកម្ពុជានោះទេ។ ម្យ៉ាងវិញទៀត គេនៅមានឱកាសដើម្បីធ្វើការវាស់វែង និងបញ្ញត្តិកម្មផលប៉ះពាល់អវិជ្ជមាននៃបរិស្ថាន និងសង្គម ពីវិស័យហិរញ្ញវត្ថុ ជាពិសេសទាក់ទងនឹងការគ្រប់គ្រងហានិភ័យ រួមផ្សំជាមួយការគាំទ្រដល់ការត្រួតពិនិត្យតាមដានដោយផ្ទាល់ ឬប្រយោលនៅក្នុងប្រទេសកម្ពុជា ។

លោកស្រី កាណ សេភីណ នាយិកាអង្គការអុកស្វាម បានមានប្រសាសន៍ថា “កិច្ចការការពារបរិស្ថាន និងសង្គម នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា គឺជាកង្វល់ដ៏ធំមួយ ។ ឥណទានពីវិស័យនេះ បានរួមចំណែកយ៉ាងទូលំទូលាយដល់គម្រោងអភិវឌ្ឍន៍ ឬវិនិយោគជាច្រើន ដែលគម្រោងខ្លះបានបង្កផលប៉ះពាល់ដល់សង្គម ធនធានធម្មជាតិ និងបរិស្ថាន ។ ផ្អែកលើកំណើនជាសក្តានុពលនៃវិស័យហិរញ្ញវត្ថុ និងធនាគារ ការសិក្សានេះនឹងផ្តល់ព័ត៌មានយ៉ាងច្រើនដល់ភាគីពាក់ព័ន្ធទាំងអស់ ដែលធ្វើការរួមគ្នាដើម្បីលើកកម្ពស់ហិរញ្ញប្បទានបែតងប្រកបដោយចីរភាព សំដៅកាត់បន្ថយផលប៉ះពាល់អវិជ្ជមានចំពោះបរិស្ថាន និងសង្គម” ។

ជារួម ការសិក្សានេះផ្តល់អនុសាសន៍សំខាន់ៗចំនួន ៦ ដែលរួមមានការលើកកម្ពស់ការយល់ដឹងអំពីនិយមន័យ និងលក្ខណវិនិច្ឆ័យសម្រាប់ហិរញ្ញប្បទានបែតងក្នុងចំណោមភាគីពាក់ព័ន្ធ គ្រឹះស្ថានហិរញ្ញវត្ថុពិចារណាអំពីគោលរដ្ឋាស្ត្រអន្តរជាតិដើម្បីគិតគូរឡើងវិញអំពីតួនាទី និងគោលនយោបាយរបស់ពួកគេ ការផ្តល់រង្វាន់ដល់ធនាគារដែលអនុលោមយ៉ាងពេញលេញតាម គោលការណ៍ហិរញ្ញ

វគ្គប្រកបដោយចីរភាពនៅកម្ពុជា (Cambodia Sustainable Finance Principles (CSFP)) ការស្រាវជ្រាវផ្នែកលើក័ស្តុតាងដោយធនាគារជាតិនៃកម្ពុជា សម្រាប់ការប្រើប្រាស់ជាឯកសារយោងដើម្បីបង្កើតបទប្បញ្ញត្តិ និងគោលការណ៍ណែនាំ និងការកសាងសមត្ថភាពសម្រាប់អ្នកបង្កើត និងអ្នកអនុវត្តគោលនយោបាយ ក្នុងការតាក់តែង និងអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព ។

អនុសាសន៍ទាំងនេះ ត្រូវបានសង្ខេបជាសំណូមពរសំខាន់ៗចំនួន ៦ ដែលពាក់ព័ន្ធនឹងការលើកកម្ពស់ការយល់ដឹង ការកសាងសមត្ថភាពរបស់ភាគីពាក់ព័ន្ធ តាំងពីនិយ័តករ រហូតដល់អ្នកអនុវត្ត យោងតាមចំណាត់ថ្នាក់អាស៊ានដែលបានចេញផ្សាយថ្មី និងការស្រាវជ្រាវផ្នែកលើក័ស្តុតាង ។

គោលនយោបាយហិរញ្ញប្បទានបែតង មានសារៈសំខាន់ណាស់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយសមធម៌ បរិយាបន្ន និងចីរភាពនៅកម្ពុជា ហើយស្តង់ដារបរិស្ថាន និងសង្គម គឺជាចំណុចគន្លឹះដែលមិនអាចខ្វះបានក្នុងការធានាថា គ្រប់ទិដ្ឋភាពនៃគម្រោងអភិវឌ្ឍន៍បានផ្តល់ផលប្រយោជន៍ដល់ប្រជាជន និងគ្រប់ភាគីពាក់ព័ន្ធប្រកបដោយសមធម៌។ លទ្ធផលនៃការសិក្សានេះ គឺជាសមិទ្ធផលដ៏សំខាន់សម្រាប់ការយល់ដឹង ការពិចារណា និងកិច្ចពិភាក្សាក្នុងចំណោមអ្នកពាក់ព័ន្ធ ដើម្បីយកទៅអនុវត្តក្នុងការរួមចំណែកការអភិវឌ្ឍន៍ដោយចីរភាពនៃប្រទេសកម្ពុជាយើង។ នេះគឺជាលើកឡើងរបស់លោកបណ្ឌិត **តឹក វណ្ណារ៉ា** នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាក្នុងឱកាសនៃពិធីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍នៃការសិក្សាពីការអនុវត្តក្របខណ្ឌច្បាប់ និងបទដ្ឋានគតិយុត្តិទាក់ទងនឹងការអនុវត្តគោលនយោបាយ ហិរញ្ញប្បទានបែតង នៅក្នុងព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៤ ខែ កុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារកាំបូឌី យ៉ាណា។

ការសិក្សានេះបានធ្វើការកត់សម្គាល់ជាវិជ្ជមានមួយ ដោយលើកឡើងថា កិច្ចសហការរវាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អាចធានាបាននូវបរិយាកាសដ៏ល្អសម្រាប់ការអភិវឌ្ឍ និងការវិនិយោគបែតងទ្រង់ទ្រាយធំប្រកបដោយចីរភាព ។ កិច្ចសហការនេះនឹងផ្តល់នូវឱកាសការងារ ព្រមទាំងរួមចំណែកដល់វឌ្ឍនភាពនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា តាមរយៈការអនុវត្តសូចនាករហេតុប៉ះពាល់បរិស្ថាន និងសង្គម ដើម្បីធ្វើឱ្យកម្ចី និងមូលនិធិកាន់តែអាចប្រើប្រាស់បានដោយគម្រោងដែលទំនងជាមានហានិភ័យ ។

ការសិក្សាលើគោលនយោបាយហិរញ្ញប្បទានបែតងនៅកម្ពុជា ដែលសហការចេញផ្សាយដោយអង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលនៅកម្ពុជា ក៏បានប្រកាសផ្សព្វផ្សាយតាមរយៈ "កិច្ចសន្ទនាស្តីពីរបកគំហើញពីការសិក្សាស្រាវជ្រាវរកឃើញ" ដើម្បីផ្សព្វផ្សាយរបកគំហើញ និងអនុសាសន៍នានា ដែលគាំទ្រដោយអង្គការ Diakonia ស្ថានទូតស៊ុយអែត និងអង្គការអុកស្វាម នៅកម្ពុជា កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ដើម្បីចាប់ផ្តើមសកម្មភាពលើកកម្ពស់ការយល់ដឹង ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

លោកស្រី កេក ណារ៉ា ទេវី អ្នកសម្របសម្រួលទំនាក់ទំនងនៃអង្គការអុកស្វាម
Naratevy.Kek@oxfam.org | 012 847 412

លោក យូ យូ អ្នកសម្របសម្រួលសារព័ត៌មាន និងទំនាក់ទំនង
yu@ngoforum.org.kh | 017 575 808

កំណត់សម្គាល់ចំពោះអ្នករៀបរៀង៖

តំណភ្ជាប់ចំពោះការសិក្សាទាំងមូល ៖ <https://bit.ly/35NOZPP>